



ទស្សនាវដ្តី

ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំខែមិថុនា



លេខ ២២៤ ឆ្នាំទី១៩ ព.ស ២៥៦៣ គ.ស ២០១៩

Issue 224 Volume 19 BC 2563 BE 2019

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រជុំពិនិត្យសម្រេចដាក់របៀបវារៈក្នុងសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤..... ១
- ព្រឹទ្ធសភាពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៥..... ៣
- សម្តេចប្រធានព្រឹទ្ធសភា ជួបសវនាការជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ..... ៧
- ព្រឹទ្ធសភារៀបចំពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១ មិថុនា..... ៩
- ឯកឧត្តម ទេព ងន អញ្ជើញបិទអង្គសិក្ខាសាលាស្តីពី ការឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត..... ១១
- ព្រឹទ្ធសភាទទួលជំនួយសម្ភារ បរិក្ខារ និងរថយន្ត ពីសាធារណរដ្ឋប្រជាមានិតចិន..... ១៣
- អនុប្រធានទី២ព្រឹទ្ធសភា ជួបសវនាការជាមួយអនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិនៃសាធារណរដ្ឋប្រជាមានិតចិន..... ១៦
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ..... ១៩



សកម្មភាពគណៈកម្មការ

- ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា..... ២២
- លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យអ៊ី ជី យី គី វាលពង្រ មកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា..... ២៣
- សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា..... ២៤
- លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៥១នាក់ នៃវិទ្យាល័យហ៊ុន សែន កំពង់ភ្នំ ខេត្តកណ្តាល មកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា..... ២៥
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា..... ២៦
- ការងារទទួលពាក្យបណ្តឹង..... ២៩
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៣០
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៤០
- សកម្មភាពសមាជិកព្រឹទ្ធសភាបេសកកម្មក្រៅប្រទេស..... ៤៣



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០១៩..... ៤៤
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤៥



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ជឹម សៀន
លោក កុក វ៉ៃ
លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុល្យទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។
ក្របក្រោយ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះពិនិត្យការជួសជុលអគារសិក្សាចំនួន៥ខ្នងនៅវិទ្យាល័យជីហែរ ស្ថិតក្នុងឃុំកោះស្រីស្រី ស្រុកកោះស្រីស្រី ខេត្តកំពង់ចាម។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្រចាំការមគ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446


E-mail : oumsarith.sgssenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រជុំពិនិត្យ
សម្រេចជាការរៀបចំសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤**



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើក កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុល- សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា- ចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រែសណ្តាប់ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈ- កម្មការទី៩) សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ប្រេងកាត និងផលិតផលប្រេងកាត ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។

២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ

ដែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិ- វឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការ ទី៣) សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លា- ដេស ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃ វិនិយោគ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។

៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ដែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិ- វឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការ ទី៣) សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហ-



ទិដ្ឋភាពសមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភាពអាវាប់អេមីរ៉េត ស្តីពី ការជំរុញ និងការការពារទៅវិញ-
ទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣
ព្រឹទ្ធសភា នីតិកាលទី៤។

៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ
ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិ-
វឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣)
សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល
នៃសាធារណរដ្ឋតួកគី ស្តីពី ការជំរុញ និងការការពារទៅវិញ
ទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣
ព្រឹទ្ធសភា នីតិកាលទី៤។

៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ
ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិ-
វឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣)
សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិ
សម្រាប់ឫស្សី និងថ្កៅ ទៅក្នុងរបៀបវារៈសម័យប្រជុំលើក
ទី៣ ព្រឹទ្ធសភា នីតិកាលទី៤។

៦- កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំ
លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ
អចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី២៥ ខែ
មិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្ត

សម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមាន
របៀបវារៈដូចខាងក្រោម៖

១- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី
ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

២- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ
ប្រជាមានិតបង់ក្លាដេស ស្តីពី ការជំរុញ និងការការពារទៅ
វិញទៅមកនៃវិនិយោគ។

៣- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណា-
ចក្រកម្ពុជា និងសហភាពអាវាប់អេមីរ៉េត ស្តីពី ការជំរុញ
និងការការពារទៅវិញទៅមកនៃវិនិយោគ។

៤- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ
តួកគី ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃ
វិនិយោគ។

៥- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើត
អង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងថ្កៅ។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវិន)



ទិដ្ឋភាពប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៥



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤

នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៣រូប។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន៥ រួមមាន៖ របៀបវារៈទី១៖ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាត។

សេចក្តីព្រាងច្បាប់នេះ នឹងជំរុញដល់ដំណើរការគ្រប់គ្រងធ្វើអាជីវកម្មប្រេងកាតជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ។

ការគ្រប់គ្រងវិស័យប្រេងកាត ត្រូវផ្អែកលើគោលការណ៍ តម្លាភាព គណនេយ្យភាព សមធម៌ក្នុងវឌ្ឍនភាពសង្គម និងសុខុមាលភាពសាធារណៈ សន្តិសុខ សុវត្ថិភាព និងការ

ទទួលខុសត្រូវលើបរិស្ថាន។ ដើម្បីអនុវត្តនូវគោលការណ៍នេះឱ្យមានប្រសិទ្ធភាព ការគ្រប់គ្រងវិស័យប្រេងកាត ត្រូវធានាឱ្យបាននូវ៖

- ផលប្រយោជន៍ជាតិជាអតិបរមា
- ឧត្តមានុវត្តក្នុងសកម្មភាពផ្នែកអាប់ស្រ្តឹម និងដោនស្រ្តឹម
- ការផ្គត់ផ្គង់ផលិតផលប្រេងកាតប្រកបដោយគុណភាព បរិមាណ និងថ្លៃ ដែលរួមចំណែកពង្រឹងសន្តិសុខថាមពលជាតិ
- ការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន កាត់បន្ថយការបំពុលបរិស្ថាន និងការស្តារបរិស្ថានឡើងវិញ
- ស័ក្តិសិទ្ធភាពនៃការត្រួតពិនិត្យលើការអនុវត្តវិធានការគ្រប់គ្រងលើសុវត្ថិភាព និងលក្ខខណ្ឌសុខភាពការងារ
- ការកសាង ជំរុញ និងលើកកម្ពស់សមត្ថភាពជាតិទាំងផ្នែកបច្ចេកទេស និងធុរកិច្ចក្នុងវិស័យប្រេងកាត
- ការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងសេវាកម្មក្នុងស្រុក
- ការបង្កើនចំណូលថវិកាជាតិ រួមចំណែកក្នុងការជំរុញពិពិធកម្ម ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ជាតិ និង
- ការបង្កើតផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រតិបត្តិការប្រេងកាត។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៩ជំពូក និង ៧២មាត្រា ត្រូវបានអនុម័តយល់ព្រមពីសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០៨សំឡេង នៃចំនួន



ឯកឧត្តម គង់ សាវាជ ឡើងអានរបាយការណ៍



ឯកឧត្តម ស៊ុយ សែម ឡើងការពារសេចក្តីព្រាងច្បាប់



ឯកឧត្តម ម៉ុង ឫទ្ធី ឡើងអានរបាយការណ៍

សមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងផ្តល់យោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពី ការជំរុញ និង ការការពារទៅវិញទៅមកនៃវិនិយោគ។

សេចក្តីព្រាងច្បាប់នេះមាន៣មាត្រា ដោយឡែក កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ មាន១៤មាត្រា ត្រូវបានអនុម័តយល់ព្រមពីសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាចំនួន១០៧សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាល ទី៦។

កិច្ចព្រមព្រៀងនេះ មានខ្លឹមសារសំខាន់ៗដែលទាក់ទង នឹងការធានានូវប្រព្រឹត្តិកម្មដោយស្មើភាព និងការការពារ ចំពោះអ្នកវិនិយោគ មានរំលេចនៅក្នុងមាត្រាស្តីពី ការ វិនិយោគលើទឹកដីរបស់ខ្លួន នូវប្រព្រឹត្តិកម្មដោយស្មើភាព

និងគ្មានការរើសអើងចំពោះអ្នកវិនិយោគ ការធានាមិនធ្វើ ជាតូបនីយកម្ម ឬអស្សាមិករណ៍នូវទ្រព្យសម្បត្តិរបស់អ្នក វិនិយោគ និងការផ្តល់នូវយន្តការដោះស្រាយវិវាទរវាងអ្នក វិនិយោគនៃភាគីជាប់កិច្ចសន្យា ជាមួយរដ្ឋាភិបាលប្រទេស ទទួលអ្នកវិនិយោគ ស្របតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តម **ជិន ប៊ុនសាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងផ្តល់យោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងសហភាពអាហ្វ្រិកអេមីរ៉េត ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

សេចក្តីព្រាងច្បាប់នេះ មាន៣មាត្រា ដោយឡែកកិច្ច ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាព អាហ្វ្រិកអេមីរ៉េត ស្តីពី ការជំរុញ និងការការពារទៅវិញទៅ មកនៃវិនិយោគ មាន១៥មាត្រា ត្រូវបានអនុម័តយល់ព្រម ពីសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាចំនួន១០៧ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើក ទី២ នីតិកាលទី៦។

កិច្ចព្រមព្រៀងនេះ បានបញ្ជាក់នូវចំណុចសំខាន់ៗ ដែល ទាក់ទងនឹងការធានារបស់ភាគីជាប់កិច្ចសន្យាម្ខាង ចំពោះ



ឯកឧត្តម ប៊ិន ប៊ុនស៊ាន ឡើងការពារសេចក្តីព្រាងច្បាប់

ការវិនិយោគលើទឹកដីរបស់ខ្លួន នូវប្រព្រឹត្តិកម្មដោយស្មើភាព និងគ្មានការរើសអើងចំពោះអ្នកវិនិយោគសហគោលការណ៍ អមីរ៉េត និងអ្នកវិនិយោគកម្ពុជា ការមិនធ្វើជាតូបនីយកម្ម ឬអស្សាមិករណ៍នូវទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ ការផ្តល់ ការអនុគ្រោះស្មើភាព លើកលែងតែជាប្រព្រឹត្តិកម្មដែលភាគី ជាប់កិច្ចសន្យាជាម្ចាស់ផ្ទះមាន ដោយឡែកទាក់ទងនឹងកិច្ច ព្រមព្រៀងសហព័ន្ធគយ តំបន់សេដ្ឋកិច្ចសេរី កិច្ចព្រមព្រៀង សហព័ន្ធ ហិរញ្ញវត្ថុ ឬកិច្ចព្រមព្រៀងអន្តរជាតិទាក់ទងនឹង កិច្ចការសារពើពន្ធ។

ឯកឧត្តម **ជិន ប៊ុនស៊ាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋា- ភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងផ្តល់យោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពី ការជំរុញ និងការការពារទៅ វិញទៅមកនៃវិនិយោគ។

សេចក្តីព្រាងច្បាប់នេះ មាន៣មាត្រា ដោយឡែកកិច្ច ព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពី ការជំរុញ និង ការការពារទៅវិញទៅមកនៃវិនិយោគមាន១២មាត្រា ត្រូវ បានអនុម័តយល់ព្រមពីសមាជិករដ្ឋសភា នៃព្រះរាជាណា-

ចក្រកម្ពុជាចំនួន១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នា សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

កិច្ចព្រមព្រៀងនេះ បានបញ្ជាក់នូវចំណុចសំខាន់ៗ ដូចជា៖ ការដោះស្រាយវិវាទរវាងភាគីជាប់កិច្ចសន្យាម្ខាង និងអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត និងការ ដោះស្រាយរវាងភាគីជាប់កិច្ចសន្យា ហើយរាល់ការដោះ- ស្រាយវិវាទ គឺដោះស្រាយ៖

១-តាមប្រព័ន្ធតុលាការមានសមត្ថកិច្ចក្នុងដែនអធិប- តេយ្យនៃភាគីជាប់កិច្ចសន្យា។

២-មជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកដោះស្រាយវិវាទ វិនិយោគ។

៣-មជ្ឈត្តការអាជ្ញាធរ ដែលត្រូវបានបង្កើតឡើងក្រោម វិធានមជ្ឈត្តកម្មនៃគណៈកម្មការអង្គការសហប្រជា- ជាតិ ស្តីពី ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

ឯកឧត្តម **ជិន ប៊ុនស៊ាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋា- ភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងផ្តល់យោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងថ្កោ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងបេសកកម្ម និងគោលបំណង៖

- លើកកម្ពស់សុខុមាលភាពរបស់អ្នកផលិត និងអ្នក ប្រើប្រាស់ឫស្សី និងថ្កោនៅក្នុងបរិបទ នៃការប្រើប្រាស់ ធនធានឫស្សី និងថ្កោប្រកបដោយនិរន្តរភាព តាមរយៈ ការពង្រឹង ការសម្របសម្រួល និងការគាំទ្រជាយុទ្ធ- សាស្ត្រ ការអភិវឌ្ឍ និងការរៀនសូត្រពីបទពិសោធន៍ នានា។
- កំណត់អត្តសញ្ញាណ សម្របសម្រួល និងគាំទ្រលើ ការស្រាវជ្រាវឫស្សី និងថ្កោ ស្របតាមអាទិភាពកំណត់

ដោយកម្មវិធីថ្នាក់ជាតិ ស្ថាប័នដទៃ និងអង្គការផ្សេងទៀតដែលអង្គការនេះ អាចសហការ។

- កសាងជំនាញ និងលើកកម្ពស់សមត្ថភាពស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាក់ជាតិ និងអង្គការផ្សព្វផ្សាយ។
- ពង្រឹងការសហការ សហប្រតិបត្តិការ និងការសម្របសម្រួលថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
- បំពេញតម្រូវការជីវភាពរស់នៅ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផលិតឫស្សី និងឆ្កែ ជាពិសេសដល់ស្ត្រី និងអ្នកដែលជួបការលំបាក។
- ការការពារស្ថានភាពពិសេសកាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការហូរច្រោះ និងសឹករេចរិលដី។
- អភិរក្ស និងពង្រីកធនធានជីវចម្រុះរបស់ឫស្សី និងឆ្កែ។
- បង្កើន និងពង្រីកការប្រើប្រាស់ផលិតកម្ម និងការកែច្នៃឫស្សី និងឆ្កែ ដោយផ្អែកលើមូលដ្ឋានប្រកបដោយចីរភាព។
- អភិវឌ្ឍន៍ និងលើកកម្ពស់គោលនយោបាយ និងបច្ចេកវិទ្យាដែលបង្កើនតម្លៃបន្ថែមទៅលើឫស្សី និងឆ្កែ ដែលអាចប្រើជំនួសឈើ ។

តាមរយៈការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការបណ្តុះបណ្តាល និងកសាងសមត្ថភាពការផ្តល់ប្រឹក្សាជំនាញ ការផ្តល់ជំនួយគម្រោងបច្ចេកទេសការអភិវឌ្ឍ និងការកែច្នៃឫស្សី និងឆ្កែ និងការគ្រប់គ្រងដោយនិរន្តរភាព។



ឯកឧត្តម វេង សាខុន ឡើងការពារសេចក្តីព្រាងច្បាប់

សេចក្តីព្រាងច្បាប់នេះរួមមាន៣មាត្រា ដោយឡែកកិច្ចព្រមព្រៀងស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងឆ្កែ មាន២២មាត្រា ត្រូវបានអនុម័តយល់ព្រមពីសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាចំនួន១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

ឯកឧត្តម **វេង សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងផ្តល់យោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវីន)



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តសេចក្តីព្រាងច្បាប់

សម្តេចប្រធានព្រឹទ្ធសភា ជួបសវនាការជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម ឌីយ៉ូនីស្យូ បាបូ សូរេស

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តម **ឌីយ៉ូនីស្យូ បាបូ សូរេស** (Dionisio da Costa Babo Soares) រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះ ពិតជាមានសារសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម **ឌីយ៉ូនីស្យូ បាបូ សូរេស** បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រឡេស្តេ ជូនដល់សម្តេចប្រធានព្រឹទ្ធសភា និងប្រជាជនកម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចនាឱកាសនេះ គឺទីមួយដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ។ ទីពីរពិភាក្សាគ្នាក្នុងក្របខ័ណ្ឌពហុ-

ភាគីក្នុងបរិបទអង្គការអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ មានប្រវត្តិសាស្ត្រ និងអតីតកាលដូចគ្នាក្នុងបរិបទសង្គ្រាម ដែលប្រទេសទាំងពីរបានជួបប្រទះ។ ប្រទេសកម្ពុជា គឺជាប្រទេសគំរូមួយក្នុងការដឹកនាំ កសាង និងការអភិវឌ្ឍប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកទៅលើនាការអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា ដែលនាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេសធ្វើឱ្យមានការអភិវឌ្ឍ និងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចយ៉ាងរឹងមាំ។ វឌ្ឍនភាពផ្នែកសេដ្ឋកិច្ចនេះ គឺជាបទពិសោធន៍សម្រាប់ប្រទេសទីម័រឡេស្តេក្នុងការសិក្សាល្បែងយល់។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា តាមរយៈជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបានផ្តោតសំខាន់លើការងារជាច្រើន ដែលភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើវិស័យបច្ចេកទេសសេដ្ឋកិច្ច។ ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌពហុភាគី ប្រទេសទីម័រឡេស្តេ គឺជាផ្នែកមួយនៃអង្គការអន្តរជាតិ ប៉ុន្តែប្រទេសទីម័រឡេស្តេពុំទាន់ជាសមាជិកពេញសិទ្ធិរបស់អាស៊ាននោះទេ ដូច្នេះហើយក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីស្វែងរកការគាំទ្រពីប្រទេសកម្ពុជា ក្នុងការគាំទ្រប្រទេសទីម័រឡេស្តេជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ តាមរយៈជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ



ទិដ្ឋភាពជំនួបសវនាការ

ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រឱ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពស្នើសុំ សម្តេចប្រធានព្រឹទ្ធសភា គាំទ្រឱ្យប្រទេសទីម័រឡេស្តេក្លាយ ទៅជាប្រទេសនៅក្នុងសមាជិកអាស៊ាន។

នៅក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម **ឌីយ៉ូនីស្យូ ដា ភូសតា បាមូ សូរេស** ដែល បានថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទេស ទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេល បច្ចុប្បន្ន។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដោយបានមើលឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើន។ ការ រីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំ ជំនាញ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា គាំទ្រទាំងស្រុងចំពោះកិច្ចសហ- ប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស វប្បធម៌ ការដឹកជញ្ជូន និងវិស័យអប់រំ។ សម្តេចប្រធានព្រឹទ្ធសភាសូមលើក ទឹកចិត្តចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញ កំណើនពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរមនុស្សរវាងប្រទេសទាំងពីរ។

តាមរយៈឯកឧត្តមរដ្ឋមន្ត្រី សម្តេចប្រធានព្រឹទ្ធសភា

បានផ្តាំធ្វើនូវការសួរសុខទុក្ខដោយសេចក្តីគោរពរាប់អាន ពីសម្តេចជូនចំពោះឯកឧត្តមប្រធានសភាជាតិទីម័រឡេស្តេ និងសូមគោរពអញ្ជើញឯកឧត្តមប្រធានសភាជាតិទីម័រឡេស្តេ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាម ពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះសម្តេច ប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរ និងវាយ តម្លៃចំពោះវឌ្ឍនភាពខាងសេដ្ឋកិច្ចសង្គមរបស់ប្រទេសទីម័រ- ឡេស្តេ និងសូមប្រសិទ្ធពរឱ្យប្រជាជន និងរដ្ឋាភិបាលទីម័រ- ឡេស្តេ បន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដូចអ្វីដែល ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីការគាំទ្ររបស់សម្តេច អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋ សភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រទេសទីម័រឡេស្តេ ជាសមាជិកអាស៊ាន សភាកម្ពុជាក៏សូមគាំទ្រសភាទីម័រឡេ- ស្តេជាសមាជិកអាយប៉ាផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានជូនពរឯកឧត្តមរដ្ឋមន្ត្រី និង គណៈប្រតិភូ សូមមានសុខភាពល្អបរិបូណ៌ បំពេញទស្សន- កិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវិន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុប្បមនុស្សាវរីយជាមួយប្រតិភូទីម័រឡេស្តេ

ព្រឹទ្ធសភារៀបចំពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១ មិថុនា



ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីភាពក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា នៅខេត្តកំពង់ចាម

នាព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ស្តីពី «ការលើកកម្ពស់សិទ្ធិកុមារ» ក្រោមអធិបតីភាពឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៅវិទ្យាល័យអប់រំពិសេស(កុមារគ ថ្លង់ និងពិការ) ស្ថិតក្នុងភូមិ១ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាជ្ញាធរខេត្តកំពង់ចាម និងមន្ទីរជុំវិញខេត្ត អង្គការការីតាសកម្ពុជា ក្រុមហ៊ុនអ័រគីដេវីឡា និងក្រុមហ៊ុនខ្មែរហៅហូល និងហើលយែរ និងកុមារកំព្រា (កុមារគ ថ្លង់ និងពិការ) លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកុមារា កុមារី សរុបចំនួន ៦៥០នាក់។

បន្ទាប់ពីលោក **កែវ ផល្លី** នាយកវិទ្យាល័យអប់រំពិសេស លោក **ទូ ម៉ុងសារីឌូ** នាយករងប្រតិបត្តិអង្គការការីតាស និងឯកឧត្តម **គួច ចំរើន** អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ថ្លែងសុន្ទរកថាស្វាគមន៍រួចមក ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានរឿងថា ទិវាកុមារ

អន្តរជាតិ ១ មិថុនា ដែលពិភពលោកប្រារព្ធឡើងនេះ គឺដើម្បីបង្ហាញដល់ការឈឺចាប់របស់មនុស្សជាតិលើសកលលោក ទៅលើឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយ៉ាងយូររបស់ពួកហ្វាស៊ីសអ៊ីត្លេ ដែលបានសម្លាប់ស្រ្តី និងកុមារ នៅក្នុងភូមិលីឌីសៃ នៃសាធារណរដ្ឋសហព័ន្ធនៃក និងនៅភូមិអូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២។ វិនាសកម្មនេះបានធ្វើឱ្យកម្លាំងស្នេហាសន្តិភាពគ្រប់ពណ៌សម្បុរ ជាតិសាសន៍ ក្រោកឈរឡើងធ្វើការតស៊ូប្រឆាំងនឹងពួកហ្វាស៊ីស ដើម្បីការពារអាយុជីវិតការពារសេរីភាព ទ្រព្យសម្បត្តិ និងគាំពារបីបាច់ថែរក្សាកុមារលើពិភពលោកយើង ហើយចុងបញ្ចប់ពួកឧក្រិដ្ឋកម្មហ្វាស៊ីសនេះ ត្រូវបានផ្តួលរំលំដោយកងទ័ពអតីតសហភាព



ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ថ្លែងសុន្ទរកថា



ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១ មិថុនា

សូរៀត។ ពិភពលោកទាំងមូលក៏បានកំណត់យក ថ្ងៃទី១ ខែមិថុនា ជាទិវាចងកំហឹងឈឺចាប់ពុះពោរ ហើយក៏ជាទិវា មួយដែលបំផុសស្មារតីដល់មនុស្សជាតិទាំងមូល ឱ្យយក ចិត្តទុកដាក់ដល់សុខុមាលភាពរបស់កុមារទាំងឡាយ បំណង ក្រើនរន្ធតិច និងបង្កើនការយកចិត្តទុកដាក់ ជាពិសេសចំពោះ កុមារ ។

ឯកឧត្តម **ទេព ខន** បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បានចូលរួម យ៉ាងសកម្មក្នុងការគាំពារដល់សិទ្ធិកុមារ ជាពិសេសកុមារ ពិការ កុមារកំព្រា កុមារគ្មានទីពឹង និងកុមារដែលងាយ រងគ្រោះ ត្រូវបានគិតគូរតាមរយៈការបង្កើតឱ្យមានមណ្ឌល កុមារជាច្រើនសម្រាប់កុមារទាំងនោះបានរស់នៅ និងទទួល បានការមើលថែទាំបាននូវសុវត្ថិភាព ផ្តល់ការអប់រំចំណេះ- ដឹង សំដៅធ្វើយ៉ាងណាឱ្យកុមារទាំងនោះមានអនាគតល្អ។

ជាមួយគ្នានេះឯកឧត្តម **ទេព ខន** សង្ឃឹមយ៉ាងមុតមាំ ថា ប្រទេសកម្ពុជានឹងបន្តជំរុញការងារយ៉ាងខ្លាំងក្លាលើក- កម្ពស់សុខុមាលភាពកុមារ និងលើកកម្ពស់មនសិការ អាណិត ស្រឡាញ់កុមារគ្រប់រូប ទាំងនៅតាមសហគមន៍ សាលារៀន និងនៅតាមគ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បាន នាំយកនូវអំណោយមួយចំនួនសម្រាប់ជូនដល់លោកគ្រូ អ្នកគ្រូចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាប្រាំម៉ឺនរៀល

សាប៊ូ១ឈុត ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនក្រីក្រ ចំនួន៣៥០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កែស ទឹកប្រាក់ចំនួនពីរម៉ឺន រៀល និងមណ្ឌលកុមារកំព្រាខេត្ត និងវិទ្យាល័យអប់រំពិសេស (កុមារគ ថ្លង់ និងពិការ សរុបចំនួន ២៤៤នាក់ ក្នុងម្នាក់ៗ ទទួលបាន កង់១គ្រឿង កាតាប១ (សៀវភៅ២ក្បាល បិទ ២ដើម ខ្មៅដៃ២ដើម សាប៊ូ១ឈុត និងថវិកាចំនួនមួយម៉ឺន រៀល ព្រមទាំងឧបត្ថម្ភនូវអង្ករចំនួន២តោន ទឹកក្រូច១០ កែស ទឹកសុទ្ធ២០កែស មីសៀម២០កែស ថវិកា១លាន រៀល ដល់មណ្ឌលកុមារកំព្រាខេត្ត និងឧបត្ថម្ភនូវអង្ករចំនួន ៣តោន ទឹកក្រូច១០កែស ទឹកសុទ្ធ២០កែស មីសៀម២០ កែស ថវិកា១លានរៀល ជូនដល់វិទ្យាល័យអប់រំពិសេស (កុមារគ ថ្លង់ និងពិការ)។

(អត្ថបទ៖ លោក គឹម សិទ្ធិ រូបភាព៖ លោក វង់ សុជាតិ)



ឯកឧត្តម ទេព ខន ថែកអំណោយដល់សិស្សានុសិស្ស

**ឯកឧត្តម ទេព ខន អញ្ជើញមិត្តអង្គសិក្ខាសាលាស្តីពី ការឈ្វេងយល់
លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត**



ឯកឧត្តម ទេព ខន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គសិក្ខាសាលា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី ការឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នៅវិមានរដ្ឋសភា។

ក្នុងនាមអង្គការនីតិបញ្ញត្តិ ឯកឧត្តម **ទេព ខន** សូមសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការទី៩រដ្ឋសភា ក្រសួងរ៉ែ និងថាមពល ដែលបានសហការគ្នារៀបចំឱ្យមានសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ សិក្ខាសាលានេះ អាចជាទុន និងជាមូលដ្ឋានសម្រាប់គណៈកម្មការជំនាញព្រឹទ្ធសភា រដ្ឋសភា ក្នុងការ

បន្តពិនិត្យសិក្សា និងការវិភាគលើសេចក្តីព្រាងច្បាប់នេះ ឱ្យកាន់តែល្អិតល្អន់ និងស៊ីជម្រៅបន្ថែមទៀត មុននឹងធ្វើការសម្រេចអនុម័ត សំដៅធ្វើឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របតាមគោលបំណងដ៏សំខាន់រួម គឺជាការប្រើប្រាស់ធនធានប្រេងកាត និងផលិតផលប្រេងកាតប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ក្នុងវឌ្ឍនភាពសង្គម សុខុមាលភាពសាធារណៈ សន្តិសុខ សុវត្ថិភាព និងការទទួលខុសត្រូវបរិស្ថាន។

ឯកឧត្តម **ទេព ខន** បានលើកឡើងថា ជាការពិតណាស់កម្ពុជាត្រូវបានគេចាត់ទុក ឬទទួលស្គាល់ថា ជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ក្នុងនោះមានឧស្ម័ន រ៉ែ និងប្រេងកាតជាដើម។ ប៉ុន្តែមកទល់ពេលនេះប្រទេសកម្ពុជាមិនទាន់បានធ្វើអាជីវកម្ម យកមកប្រើប្រាស់ឬទទួលបានផលប្រយោជន៍ពីធនធានធម្មជាតិទាំងនោះនៅឡើយទេ ខណៈដែលប្រទេសមួយចំនួននៅក្នុងតំបន់និងពិភពលោក បានទាញយកមកប្រើប្រាស់តាំងពីយូរណាស់មកហើយ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើន។ ដោយឡែកប្រទេសកម្ពុជា ដោយសារតែសង្គ្រាមរ៉ែអូសបន្លាយអស់ជាច្រើនទសវត្សរ៍ បានធ្វើឱ្យ



ឯកឧត្តម ទេព ខន ថ្លែងសុន្ទរកថាបិទអង្គសិក្ខាសាលា

បាត់បង់ធនធានមនុស្សសំខាន់ៗ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ និងបានបន្សល់នូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់នៅពាសពេញផ្ទៃប្រទេស ដែលកត្តាទាំងអស់នេះបានរារាំង និងបង្កការលំបាកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសង្គមជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជំរុញលើការវិនិយោគនានា លើវិស័យវីរ៉េ និងប្រេងកាត ដោយបានចាត់ទុកជាចលករថ្មីមួយទៀតក្នុងការរួមចំណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ដែលយើងបានកំពុងយកមកសិក្សា និងពិភាក្សាគ្នាក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ គឺជាសមិទ្ធផលមួយជាក់ស្តែង ដែលរាជរដ្ឋាភិបាលបានកសាងជាយូរឆ្នាំមកហើយ គឺគិតចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។

ឯកឧត្តម **ទេព ខន** បានមានប្រសាសន៍បន្តថា ទោះបីជាសេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងដោយចំណាយពេលយ៉ាងយូរ និងមានការចូលរួមច្រើនពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងណាក៏ដោយ ក៏សមាជិកសភា ដែលជាតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ត្រូវខិតខំពិនិត្យសិក្សា និងវិភាគឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត សំដៅ

ធ្វើយ៉ាងណាឱ្យច្បាប់ប្រេងកាតនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របទៅនឹងបរិបទនៃសង្គមកម្ពុជា ជាពិសេសមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់សង្គម និងប្រជាពលរដ្ឋ។


ឯកឧត្តម **ទេព ខន** សង្ឃឹមយ៉ាងមុតមាំថា ព័ត៌មានចំណេះដឹង និងធាតុផ្សំសំខាន់ៗ ដែលអង្គសិក្ខាសាលាជាពិសេស លោកជំទាវ ឯកឧត្តម សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ទទួលបាននាថ្ងៃនេះ នឹងផ្តល់ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជជែកពិភាក្សា មុននឹងឈានទៅអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» នាពេលខាងមុខនេះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។

(អត្ថបទ៖ លោក លោក ធុន គឹមជី រូបភាព៖ លោក គង់ យ៉ាវីន)



ទិដ្ឋភាពសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលចូលរួមក្នុងពិធីបិទអង្គសិក្ខាសាលា

ព្រឹទ្ធសភាទទួលជំនួយសម្ភារៈ បរិក្ខារ និងថវិកា ពីសាធារណរដ្ឋប្រជាមានិតចិន



ឯកឧត្តម Li AN ឯកឧត្តម ទេព ងន អញ្ជើញជាតំណាងអធិបតីភាពក្នុងពិធីប្រគល់ និងទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **ទេព ងន** អនុប្រធាន ទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li AN ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏រីករាយនេះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីថា ចាប់តាំង



ឯកឧត្តម អ៊ុំ សារីទ្ធ ឡើងរាយការណ៍ក្នុងអង្គពិធី

ពីថ្ងៃបង្កើតព្រឹទ្ធសភារហូតមកទល់ពេលនេះ សភា រដ្ឋាភិបាល និងប្រជាជនចិន បានសម្រេចផ្តល់ជំនួយចំនួន ១៥លើក ជូនដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួយលើកទី១៥នេះ ផ្អែកតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការយល់ព្រម ជាគោលការណ៍ពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ ចិន-កម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយ សម្រាប់ព្រឹទ្ធសភា នីតិកាលទី៤នាពេលនេះ រួមមាន៖ កុំព្យូទ័រដាក់លើតុចំនួន១២០គ្រឿង កុំព្យូទ័រយួរដៃចំនួន ១២០គ្រឿង ម៉ាស៊ីនបោះពុម្ព (Laser Printer) ចំនួន១២០ គ្រឿង ម៉ាស៊ីនបោះពុម្ព (Multi-Functional) ចំនួន៥គ្រឿង ម៉ាស៊ីនចតចម្លងចំនួន៥គ្រឿង និងរថយន្ត Pick-up ចំនួន ១២គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន៦២៦.៨៦៥,២៤ ដុល្លារសហរដ្ឋអាមេរិក។

ក្នុងនាមស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Li AN ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន និងប្រទេសកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រដ្ឋាភិបាលនៃប្រទេស



ឯកឧត្តម Li AN ឡើងថ្លែងសុន្ទរកថា

ទាំងពីរ មានទំនុកចិត្តនយោបាយកម្រិតខ្ពស់ មានទំនាក់-
ទំនងរវាងប្រជាជន និងប្រជាជន ពាណិជ្ជកម្មទ្វេភាគី ការ
អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ បានផ្តល់ផល
ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាន់តែរឹងមាំ។

ឯកឧត្តម Li AN បានបញ្ជាក់ថា កាលពីពេលកន្លង
ទៅនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាចំណែក
មួយយ៉ាងសំខាន់នៃទំនាក់ទំនងរវាងសាធារណរដ្ឋប្រជា-
មានិតចិន និងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ច-
សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយនឹងសភា
តំណាងប្រជាជនទូទាំងប្រទេសចិន និងសភាប្រឹក្សានយោ-
បាយប្រជាជនចិន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និង
ទំនាក់ទំនងគ្នាទៅវិញទៅមករវាងសភា រដ្ឋាភិបាល ថ្នាក់
ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្កើនការយល់គ្នា

ជាបន្តបន្ទាប់ ព្រមទាំងបានពង្រឹងការផ្លាស់ប្តូរបទពិសោធន៍
នៃការគ្រប់គ្រងនយោបាយ ការគ្រប់គ្រងប្រទេស ការបណ្តុ-
បណ្តាលធនធានមនុស្ស និងពង្រីកកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនង
កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឈានទៅកម្រិតថ្មី
មួយទៀត។

ឯកឧត្តម Li AN បានលើកឡើងថា ជំនួយដ៏ថ្លៃថ្លាពី
សាធារណរដ្ឋប្រជាមានិតចិនជូនដល់ព្រឹទ្ធសភា នៃព្រះរា-
ជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់តាមការចាំបាច់នៃ
ព្រឹទ្ធសភា នីតិកាលទី៤។ ឯកឧត្តមសង្ឃឹមថា សម្ភារ
ទាំងអស់នេះ ព្រឹទ្ធសភានឹងប្រើប្រាស់តាមការចាំបាច់ និង
ឱ្យកាន់តែប្រសើរ ដើម្បីធានាដល់ការងាររបស់ព្រឹទ្ធសភា។


ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម **ទេព ងន** អនុប្រធាន
ទី២ព្រឹទ្ធសភា បានបញ្ជាក់ថា ចាប់តាំងពីព្រឹទ្ធសភាត្រូវបាន
បង្កើតឡើងនៅឆ្នាំ១៩៩៩ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ
ដល់ព្រឹទ្ធសភាកម្ពុជារហូតមកដល់ពេលនេះ មានចំនួន
១៥លើក ក្នុងទំហំទឹកប្រាក់ប្រមាណ១៦.៦៩៥.៩៤៦,៥៤
ដុល្លារសហរដ្ឋអាមេរិក។ សាធារណរដ្ឋប្រជាមានិតចិន
និងសភាប្រឹក្សានយោបាយប្រជាជនចិន តែងតែយកចិត្ត
ទុកដាក់ខ្ពស់ចំពោះសំណូមពររបស់ព្រឹទ្ធសភា និងបាន
ឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ព្រឹទ្ធសភា
កម្ពុជា។ ជំនួយទាំងអស់នោះ បានរួមចំណែកដ៏ធំធេង



ឯកឧត្តម ទេព ងន ឡើងថ្លែងសុន្ទរកថា



ភ្ញៀវភក្តិយសចូលរួម



ឯកឧត្តម ទេព ងន ទទួលជំនួយជានិមិត្តរូបពីសាធារណរដ្ឋប្រជាមានិតចិន

ក្នុងការជួយអភិវឌ្ឍស្ថាប័នព្រឹទ្ធសភា និងជាមធ្យោបាយ ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ព្រឹទ្ធសភា ឱ្យទទួលបានលទ្ធផលខ្ពស់ឈានទៅ សម្រេចគោលដៅរបស់ខ្លួនក្នុងការបម្រើជាតិ ប្រជាជន និងបំពេញមុខងារទាំងបី គឺមុខងារនីតិកម្ម មុខងារត្រួត ពិនិត្យ និងមុខងារតំណាង ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព។

ឯកឧត្តម **ទេព ងន** បានបញ្ជាក់ថា ជំនួយរបស់ប្រទេស ចិនលើកទី១៥នេះ ជាសក្ខីភាពថ្មីមួយទៀត និងជានិមិត្តរូប នៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ ប្រទេសទាំងពីរ ខិតខំបន្តពង្រឹង និងជ្រោងជ្រងំ “កិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ឱ្យបានស្ថិតស្ថេរយូរ អង្វែង និងមានផលប្រយោជន៍ទៅវិញទៅមកប្រកបដោយ ភាពរុងរឿងសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា ឯកឧត្តម **ទេព ងន** បានថ្លែងអំណរគុណចំពោះប្រជាជនចិនជា បងប្អូន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលឈរយ៉ាងរឹងមាំជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជា ដូចពាក្យស្លោកថា “កម្ពុជា-ចិន ជាមិត្តដៃគូថែម” ហើយជួយគាំទ្រកម្ពុជាលើគ្រប់វិស័យ។

ឯកឧត្តម **ទេព ងន** បានអះអាងបញ្ជាក់ជូនឯកឧត្តម


ទីប្រឹក្សាសេដ្ឋកិច្ច ពាណិជ្ជកម្មនៃស្ថានទូតចិនថា ព្រឹទ្ធសភា នឹងខិតខំប្រើប្រាស់ជំនួយនេះឱ្យចំគោលដៅ និងការទទួល ខុសត្រូវខ្ពស់ ដោយទាញយកសក្តានុពលពីជំនួយនេះ គឺ ជាឧបករណ៍បម្រើការងារឱ្យស្ថាប័ន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត។

(អត្ថបទ៖ លោក អ៊ុក ប៉ូលីន រូបភាព៖ លោក គង់ យ៉ាវីន)



ឯកឧត្តម ទេព ងន ទស្សនាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន

**អនុប្រធានទី២ព្រឹទ្ធសភា ជួបសវនាការជាមួយអនុប្រធានក្រុមប្រឹក្សា
លើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន**



ឯកឧត្តម WANG Gang និងឯកឧត្តម ហេង សំរិន

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម **ហេង សំរិន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម WANG Gang អនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិ និងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ហេង សំរិន** បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម WANG Gang និងគណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ នឹងបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែរឹងមាំ រីកចម្រើនលើគ្រប់វិស័យ និងមានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម **ហេង សំរិន** បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ជូនចំពោះឯកឧត្តម WANG Gang អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។

ឯកឧត្តម **ហេង សំរិន** បានកត់សម្គាល់ថា ដំណើរទស្សន-

កិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺមានសារសំខាន់ និងស្របពេលដែលប្រទេសទាំងពីរអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជាចិន។ ក្នុងរយៈពេល៦១ឆ្នាំកន្លងទៅនេះ ប្រទេសទាំងពីរបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាកៗជាច្រើន ដើម្បីឯកភាពរដ្ឋភាព អធិបតេយ្យភាព កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងមានប្រវត្តិជួយគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌអន្តរជាតិ។

ឯកឧត្តម **ហេង សំរិន** បានឆ្លើយថា ប្រទេសទាំងពីរបានបន្តនូវប្រពៃណីពីថ្នាក់ដឹកនាំជំនាន់មុន ដែលមានព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** ព្រះបរមរតនកោដ្ឋជាមួយនឹងលោកប្រធាន **ម៉ៅ សេឌុន** និងលោកនាយករដ្ឋមន្ត្រី **ជូ អេនឡាយ** ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនដោយខិតខំពង្រឹងពង្រីក និងលើកកម្ពស់ចំណងមិត្តភាពបន្ថែមទៀត រហូតក្លាយជាទំនាក់ទំនង “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ជាមួយគ្នានេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ស្តែងឡើងតាមរយៈប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្រសួងស្ថាប័នខេត្ត មហាជន យុវជន បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងខាងនយោបាយការបរទេស យោធានគរបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈ វប្បធម៌ អប់រំ កីឡា និងចំណងមេត្រីភាពរវាងខេត្តក្រុង នៃប្រទេសទាំងពីរ ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកដោយស្មោះត្រង់ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

ក្នុងនាមថ្នាក់ដឹកនាំប្រទេសកម្ពុជា ឯកឧត្តម **ហេង សំរិន** បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន ដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយនឹងប្រជាជនកម្ពុជា ហើយតែងតែចាត់ទុកការលំបាករបស់ប្រទេសកម្ពុជា ជាការលំបាករបស់ប្រទេសចិន និងគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯកភាពរដ្ឋភាព



ទិដ្ឋភាពក្នុងជំនួបសវនាការ

អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយ ចីរភាព។ ប្រទេសកម្ពុជាបន្តគាំទ្រឥតងាករនូវគោល- នយោបាយចិនតែមួយ ហើយចាត់ទុកប្រទេសចិនជាមិត្ត- ភក្តិល្អ បងប្អូនល្អ និងជាអ្នកជិតខាងល្អ។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា ឯកឧត្តម **ទេព ខន** បានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវិភាគទានដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជាបងប្អូន ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង ឥណទានគ្មានការប្រាក់ ឥណទានសម្បទាន និងជំនួយ បច្ចេកទេស។ ជំនួយរដ្ឋាភិបាលចិន និងការរួមចំណែក របស់វិស័យឯកជនចិនបានជួយអភិវឌ្ឍប្រទេសកម្ពុជា និង បានផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការ កើនឡើងជាលំដាប់។ ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ ជិតស្និទ្ធ និងជាទីទុកចិត្តបំផុតសម្រាប់គ្នាទៅវិញទៅមក។

បើគ្មានការគាំទ្រដោយសប្បុរស និងដោយគ្មានលក្ខ- ខណ្ឌពីប្រទេសចិនទេ នោះកិច្ចដំណើរការនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២១ស- វត្សរ៍ចុងក្រោយនេះ ក៏មិនអាចមានជោគជ័យដូចសព្វថ្ងៃនេះ ដែរ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត ក៏មិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភ គាំទ្រពីប្រទេសចិនបានឡើយ។

ឯកឧត្តម **ទេព ខន** បានកត់សម្គាល់ឃើញថា ប្រទេស កម្ពុជាបាននិងកំពុងទទួលបានផលដ៏ធំធេងសម្រាប់អភិវឌ្ឍ សេដ្ឋកិច្ចសង្គម ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធ-

សាស្ត្រគ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ “ខ្សែក្រវាត់ មួយផ្លូវមួយ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ- អាស៊ី(AIIB)។ លទ្ធផលជាក់ស្តែងពីគោលនយោបាយ ទាំងអស់នេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវលឿន លឿនពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់បដិសន្ធិឡើង នៅអំឡុងឆ្នាំ២០២២ និងការរីកចម្រើននៃខេត្តព្រះសីហនុ ដ៏ឆាប់រហ័ស។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏ទទួល បានផលប្រយោជន៍ដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេស ពីក្របខ័ណ្ឌអាស៊ាន-ចិន អាស៊ានបូកបី តំបន់ពាណិជ្ជកម្ម សេរីចិនអាស៊ាន និងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ- ឡានឆាង។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ាន ហើយនៅឆ្នាំ២០២០ ខាងមុខ អាស៊ានចិននឹងសម្រេច គោលដៅពាណិជ្ជកម្មទៅវិញទៅមកចំនួនមួយពាន់ពាន់ លានដុល្លារ (១ទ្រីលាន) និងការវិនិយោគទៅវិញទៅមក កើនដល់១៥០ពាន់លានដុល្លារ។

ឯកឧត្តម **ទេព ខន** បានអបអរសាទរ និងកោតសរសើរ រដ្ឋាភិបាល និងប្រជាជនចិន ដែលបានអនុវត្តនយោបាយ កែទម្រង់ និងបើកចំហដោយជោគជ័យ ធ្វើឱ្យប្រទេសចិន មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លា ក្លាយ ជាមហាអំណាចសេដ្ឋកិច្ចទី២ មានកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែធំលើឆាកអន្តរជាតិ។

ឯកឧត្តម **ទេព ខន** បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយ នឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹង-

ពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំស្ថាប័ន និងគណៈកម្មការជំនាញសភា នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

ឯកឧត្តម **ទេព ងន** ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ធំធេងរបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ជូនដល់ព្រឹទ្ធសភា ចាប់តាំងពីនីតិកាលទី១ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម **ទេព ងន** បានអបអរសាទរ និងជូនពរដល់បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចូលមកដល់ក្នុងខែតុលាខាងមុខនេះ (១តុលា ១៩៤៩-១ តុលា ២០១៩) សូមបន្តសម្រេចបានសមិទ្ធផលកាន់តែធំធេង ដើម្បីអភិវឌ្ឍប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាពរឹងមាំប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន ពោរពេញដោយភាពសុខដុមរមនា។

នាឱកាសនោះ ឯកឧត្តម WAN Gang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់នូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

ឯកឧត្តម WAN Gang បានបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំគម្រប់ខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជា-

មានិតចិន និងជាខួបលើកទី៦១ នៃការបង្កើតនូវទំនាក់ទំនងការទូតរវាងប្រទេសចិនកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន។

ឯកឧត្តម WAN Gang បានលើកឡើងថា ប្រទេសទាំងពីរបានប្រារព្ធនូវទំនាក់ទំនងការទូតរយៈពេល៦១ឆ្នាំ ហើយក្នុងពេលនោះ ប្រទេសទាំងពីរ គឺបានគោរពគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ដើម្បីជំរុញនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម WAN Gang បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយចិនតែមួយ គាំទ្រប្រទេសចិននៅក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងក្របខ័ណ្ឌមេគង្គ-ឡាននាង។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% និងមានភ្ញៀវទេសចរចិនកាន់តែច្រើនមកលេងនៅប្រទេសកម្ពុជា។

ឯកឧត្តម WAN Gang បានជម្រាបថា បច្ចុប្បន្នមាននិស្សិតកម្ពុជាដែលរៀននៅប្រទេសចិនមានចំនួនប្រហែលជាង២.០០០នាក់ ក្នុងនោះក៏មានអ្នកជំនាញខាងវិទ្យាសាស្ត្រមួយចំនួនកំពុងតែសិក្សារៀនសូត្រ ហើយនាពេលខាងមុខឯកឧត្តមសង្ឃឹមថា និស្សិតកម្ពុជានឹងទៅសិក្សានៅប្រទេសចិនកាន់តែច្រើនថែមទៀត។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវិន)



ឯកឧត្តម ទេព ងន ចក្ខុបអនុស្សាវរីយជាមួយនិងគណៈប្រតិភូជាន់ខ្ពស់សភាប្រឹក្សានយោបាយប្រជាជនចិន

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរា-
ជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល
ជាមួយនឹងអាជ្ញាធរ និងប្រជាពលរដ្ឋ នៅសាលាសង្កាត់
ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល
ជាមួយនឹងមន្ត្រី និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅ
សាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរា-
ជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព
លោកជំទាវ **ឆៀង វិរុណ** អតីតប្រធានកាកបាទក្រហម
កម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា ដែលបានទទួល
មរណភាពក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។



✽ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរា-
ជាណាចក្រកម្ពុជា បានអញ្ជើញពិសានំបញ្ចុកសាមគ្គីជា
មួយនឹងបងប្អូនកម្មករ កម្មកាវិនី និងមន្ត្រីរាជការ នៃអគ្គ-
លេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច
នៅវិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះសព
លោកជំទាវ **ឆៀង តិរុណា** អតីតប្រធានកាកបាទក្រហម
កម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា ស្ថិតក្នុងឃុំ
ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។



✽ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការជួសជុល
អគារសិក្សាចំនួន៥ខ្នង នៅវិទ្យាល័យជីហែរ ស្ថិតក្នុងឃុំ
កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជា
អធិបតីភាពក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូន
ដល់ដួងវិញ្ញាណក្ខន្ធសពលោកជំទាវ **ឆៀង តិរុណា** អតីត
ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការ
រដ្ឋសភា នៅវត្តបទុមវតី រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ
ក្រុមគ្រួសារសពឯកឧត្តម **ឃឹម សារិន្ទ** រដ្ឋលេខាធិការ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅស្រុកស្ទឹងត្រែង ខេត្ត
កំពង់ចាម។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរា-
ជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួម
ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៣ យាងចូល
៨៤ព្រះវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី **នរោត្តម
មុនិនាថ សីហនុ** ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព
សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
បំផុត នៅព្រះរាជដំណាក់សិរីមង្គល ស្ថិតក្នុងព្រះបរម-
រាជវាំង។



✽ នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម
ទេព ឈន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួម
ក្នុងពិធីបុណ្យខួបគម្រប់២៧ឆ្នាំ និងអភិសេក ដើម្បីឧទ្ទិស
ជូនវិញ្ញាណក្ខន្ធព្រះសពរបស់ព្រះគ្រូទេពមុនី **គង់ យុន**
នៅខេត្តតាកែវ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម
ទេព ឈន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំ
គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដាក់
កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ **ឆៀង តិរុណា**
អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខា-
ធិការរដ្ឋសភា ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៩
ឆ្នាំ ដោយជរាពាធ។



✽ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩
ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញ
ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **ឃឹម សារិន្ទ**
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបាន
ទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅ
ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។



**ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម
នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា**



លោកជំទាវ មាន សំអាត ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ

រសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម ដឹកនាំដោយលោកជំទាវ **មាន សំអាត** ប្រធានក្រុម និងជាប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភា បានសហការជាមួយនឹងគណៈប្រតិភូសប្បុរសជនសហព័ន្ធនាវីទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ និងកុមារកំព្រាចំនួន១០០នាក់ នៅវត្តអន្ទកុមារ ស្ថិតក្នុងភូមិអន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ លោកជំទាវ **មាន សំអាត** បានជម្រាបជូនប្រជាពលរដ្ឋអំពី ការអភិវឌ្ឍ រីកចម្រើន ក្រោមដំបូលសន្តិភាពដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះសម្តេចតែងតែយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជនងាយរងគ្រោះ កុមារកំព្រានៅក្នុងមូលដ្ឋាន និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ដោយមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់អាហារ ឬដាច់ស្បៀងឡើយ។

ជាមួយគ្នានោះ លោកជំទាវ **មាន សំអាត** បានធ្វើការណែនាំដល់បងប្អូនទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឱ្យបានល្អប្រសើរ តាមរយៈការអនាម័យ ហូបស្អាត ផឹកស្អាត។

គណៈប្រតិភូបាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ ដោយក្នុងមួយ

គ្រួសារៗ ទទួលបានអង្ករ១០គីឡូក្រាម មី១កែស ស្ករស ១គីឡូក្រាម ទឹកស៊ីអ៊ីវ១ដប ប្រេងឆា១ដប ទឹកដោះគោ ១ប្រអប់ ម៉្សៅស៊ីប១កញ្ចប់ ថ្នាំដុសធ្មេញ១ទីប អាវយឺត ១ ភួយ១ សាប៊ូ១ដុំ ស្ករគ្រាប់១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល។ ដោយឡែក សម្រាប់កុមារកំព្រាចំនួន១០០នាក់ ម្នាក់ៗទទួលបានប៊ិក១ ខ្មៅដៃ១ ស្បៀវភៅ៤ក្បាល កាតាប១ និងថវិកាចំនួន១ម៉ឺនរៀល។

ក្រៅពីជួបសំណេះសំណាល និងចែកអំណោយ គណៈប្រតិភូបានអញ្ជើញទស្សនាប្រាសាទសំបូរព្រៃគុក (ប្រាសាទតោ និងប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

(អត្ថបទ និងរូបភាព៖ លោក ស្ទឹង បញ្ញា)



ទិដ្ឋភាពចែកអំណោយ ទស្សនាប្រាសាទសំបូរព្រៃគុក និងចែករូបអនុស្សាវរីយ៍

**លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យអ៊ី ជី យី គី ទានព័ន្ធ
មកទស្សនកិច្ចសិក្សាលេខ១យល់អំពីព្រឹទ្ធសភា**



ឯកឧត្តម ម៉ាន់ ឈឿន (កណ្តាល) ធ្វើបទបង្ហាញដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី នៅសាលសិក្សាសាលាបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៥០នាក់ នៃវិទ្យាល័យអ៊ី ជី យី គី វាលពង័ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មកទស្សនកិច្ចសិក្សា លេខ១យល់អំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ាន់ ឈឿន** បានជម្រាបជូនដោយសង្ខេបអំពី ប្រវត្តិ និងគោលបំណងនៃការបង្កើតព្រឹទ្ធសភា ដើម្បីលើកកម្ពស់ការបង្រួបបង្រួម ផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាពនយោបាយ។ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងវិញនាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដោយការតែងតាំង។ ព្រឹទ្ធសភាមានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា គឺមានចំនួន ៦២រូប ក្នុងនោះ សមាជិក២២រូបចាត់តាំងដោយព្រះមហាក្សត្រ សមាជិក២២រូបជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប និងសមាជិក២០រូបទៀតជ្រើសតាំងដោយការបោះឆ្នោតជាអសកល នៅតាមបណ្តាភូមិភាគទាំង៨ទូទាំងប្រទេស។ អ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងតំណែង។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមអង្គការនីតិប្បញ្ញត្តិ ព្រឹទ្ធសភាមានមុខងារស្នូលសំខាន់ៗចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង។ មុខងារទាំងបីនេះ មានសារសំខាន់ណាស់ក្នុងការជួយ

ជំរុញឱ្យសេចក្តីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាលបាននិងកំពុងតាក់តែងឡើង ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសឱ្យកាន់តែមានតម្លាភាព សុក្រឹត និងយុត្តិធម៌។

ឯកឧត្តមបានបន្តថា ព្រឹទ្ធសភានីតិកាលទី៤ មានគណៈកម្មការចំនួន១០ មានតួនាទី និងភារកិច្ចជាសេនាធិការឱ្យព្រឹទ្ធសភា ក្នុងការជួយជ្រោមជ្រែងព្រឹទ្ធសភាតាក់តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងចូលរួមចំណែកជំរុញឱ្យការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ច សង្គម វប្បធម៌ ឱ្យប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានអញ្ជើញទស្សនាសាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ សាលប្រជុំព្រឹទ្ធសភា និងអគារនានានៅក្នុងបរិវេណព្រឹទ្ធសភា។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក ធុន គឹមជី)



ទិដ្ឋភាពក្នុងពិធីធ្វើបទបង្ហាញ



ទិដ្ឋភាពចក្ខុបអនុស្សាវរីយ៍

សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
ទស្សនកិច្ចសិក្សាលេចយល់អំពីព្រឹទ្ធសភា



ឯកឧត្តម ម៉ាន់ ឈឿន (កណ្តាល) ធ្វើបទបង្ហាញ

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាសិក្សាសាលាបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ជូនដល់សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន២០៧នាក់ ដែលមកបំពេញទស្សនកិច្ចសិក្សាលេចយល់អំពីព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ាន់ ឈឿន** បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានសច្ចធម៌ មានប្រវត្តិសាស្ត្រ មានសន្តិភាព និងមានការអភិវឌ្ឍ។ ក្នុងនោះសាវតាររបស់ព្រឹទ្ធសភា មានតាំងពីនីតិកាលទី១ ដល់នីតិកាលទី៤។ នីតិកាលនីមួយៗរបស់ព្រឹទ្ធសភាមានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភាចំនួន២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា ក្រៅពីនេះសមាជិកព្រឹទ្ធសភាដទៃទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ ដែលមានអង្គបោះឆ្នោតគឺ ក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងតំណែង។ សមាជិកព្រឹទ្ធសភាមានចំនួន

ស្មើនឹងពាក់កណ្តាល (១/២) នៃចំនួនសមាជិករដ្ឋសភា។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ឯកឧត្តមបានបន្តថា ព្រឹទ្ធសភានីតិកាលទី៤ មានគណៈកម្មការចំនួន១០ ដែលគណៈកម្មការនីមួយៗ មានតួនាទីជាសេនាធិការឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភាក្នុងការតាក់តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងចូលរួមចំណែកជំរុញឱ្យការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ច សង្គម វប្បធម៌ ឱ្យប្រព្រឹត្តិទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣គឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង ព្រមទាំងមានមុខងារគាំទ្រចំនួន២ទៀត គឺមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍស្ថាប័ន។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអញ្ជើញទស្សនាកន្លែងធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភា សាលប្រជុំពេញអង្គ សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងអគារនានានៅក្នុងបរិវេណព្រឹទ្ធសភា។

(អត្ថបទ៖ លោក គឹម សិទ្ធិ រូបភាព៖ លោក ស្ទឹង បញ្ញា)



ទិដ្ឋភាពថតរូបអនុស្សាវរីយ៍

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៥១នាក់ នៃវិទ្យាល័យហ៊ុន សែន
កំពង់ភ្នំ ខេត្តកណ្តាល មកទស្សនកិច្ចសិក្សាល្វេងយល់អំពីព្រឹទ្ធសភា



ឯកឧត្តម អ៊ឹក គង់ ធ្វើបទបង្ហាញ

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលសិក្ខា-សាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម **អ៊ឹក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ៥១នាក់ នៃវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលមកទស្សនកិច្ចសិក្សាល្វេងយល់អំពីព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ឹក គង់** បានបញ្ជាក់ថា ព្រឹទ្ធសភា នីតិកាលទី១ កើតឡើងដោយការតែងតាំង និងបើកសម័យប្រជុំដំបូង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩៩។ គោលបំណងនៃការបង្កើតព្រឹទ្ធសភា គឺដើម្បីលើកកម្ពស់ការបង្រួបបង្រួម ផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាពនយោបាយ។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយសារការចាត់តាំង ហើយចាប់ពីនីតិកាលទី២ទៅព្រឹទ្ធសភាកើតឡើងដោយសារការបោះឆ្នោតជាអសកលមិនចំពោះ។ សមាជិកព្រឹទ្ធសភាមានចំនួន៦១រូប និងមានអាណត្តិ៦ឆ្នាំ។ សម្រាប់នីតិកាលទី៤ ព្រឹទ្ធសភាមានសមាជិកចំនួន

៦២រូប ក្នុងនោះ២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភា៥៨រូបទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកលមិនចំពោះ ដោយអង្គបោះឆ្នោត គឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាយុវ សង្កាត់ទូទាំងប្រទេសក្នុងតំណែង។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង។ ព្រឹទ្ធសភាមានគណៈកម្មការចំនួន ១០ មានតួនាទីជាសេនាធិការឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភាក្នុងការតាក់តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានអញ្ជើញទស្សនាសាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ សាលប្រជុំពេញអង្គព្រឹទ្ធសភា និងអគារនានានៅក្នុងបរិវេណព្រឹទ្ធសភា។

(អត្ថបទ៖ លោក ជន គឹមជី រូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពនៃពិធីធ្វើបទបង្ហាញ



ទិដ្ឋភាពថតរូបអនុស្សាវរីយ៍

សកម្មភាពគណៈកម្មការទី១១ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖

-ជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានគណៈកម្មការទី១ ព្រឹទ្ធសភាស្តីពី ការត្រៀមរៀបចំទិវាកុមារអន្តរជាតិខួបលើក ទី៧០ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩ នៅសាលប្រជុំ គណៈកម្មការទី១ព្រឹទ្ធសភា។

-ជាមួយនឹងមន្ត្រីនាយកដ្ឋានស្រាវជ្រាវទូទៅស្តីពី ការ ត្រៀមរៀបចំសិក្ខាសាលា SDG នាថ្ងៃទី២៨ ខែឧសភា និង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ ទី១ព្រឹទ្ធសភា។



-ជាមួយនឹងអង្គការការីតាសកម្ពុជា និងតំណាងក្រុមហ៊ុន សាប៊ូក្លិនស្តីពី ការត្រៀមរៀបចំកម្មវិធីអបអរសាទរទិវាកុមារ អន្តរជាតិខួបលើកទី៧០ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-ថ្ងៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ ទី១ព្រឹទ្ធសភា។



-ថ្ងៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីបូកសរុប សកម្មភាពរបស់គណៈកម្មការទី១ព្រឹទ្ធសភាប្រចាំខែមិថុនា នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៩។



✽នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ងា ជេដ្ឋា** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុង និង ថវិការបស់គណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរ គណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ៖



-ឯកឧត្តម **ជិន ម៉ុងស៊ាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណ- រដ្ឋប្រជាមានិតបង់ក្លាដេសស្តីពី ការជំរុញ និងការការពារ ទៅវិញទៅមកនៃវិនិយោគ សេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រ កម្ពុជា និងសហភាពអាហ្សង់តីនអ៊ីរ៉េតស្តីពី ការជំរុញ និងការ

ការការពារទៅវិញទៅមកនៃវិនិយោគ សេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ
តួកគី ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិ-
យោគ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំ
គណៈកម្មការទី៣ព្រឹទ្ធសភា។



-ឯកឧត្តម **វេជ សាវុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា-
ប្រមាញ់ និងនេសាទ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាង-
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការ
បង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងថ្លៅ នា
រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំ
គណៈកម្មការទី៣ព្រឹទ្ធសភា។



✽នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **សុខ
ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធាន
ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានអញ្ជើញជាអធិ-
បតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើ
សេចក្តីព្រាងច្បាប់ចំនួន៥គឺ ទី១-សេចក្តីព្រាងច្បាប់ស្តីពី
ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ទី២-
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម-
ព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង
រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពី
ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទី៣-
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម-
ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអាហ្សាប់-

អេមីរ៉េត ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃ
វិនិយោគ ទី៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់
ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណា-
ចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគីស្តីពី ការ
ជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទី៥-សេចក្តី
ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
ស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និង
ថ្លៅ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។



✽នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ
ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ដើម្បីពិនិត្យលើ៖ ១-បូកសរុបលទ្ធផលការងាររបស់គណៈ-
កម្មការទី៥ ប្រចាំខែឧសភា ឆ្នាំ២០១៩ ២-ត្រៀមរៀបចំ
ឯកសារ និងជំនួយស្មារតីសម្រាប់ទស្សនកិច្ចសិក្សានៅ
សាធារណរដ្ឋប្រជាមានិតចិន ៣-ស្តាប់ព័ត៌មានអំពីការ
រៀបចំត្រៀមសម្រាប់ ASEM លើកទី១៣ ៤-បញ្ហាផ្សេងៗ
នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។




✽នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក
ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជា
ប្រធានក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) បានអញ្ជើញជា
អធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សា
លើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត
និងផលិតផលប្រេងកាត ២-សេចក្តីព្រាងច្បាប់ស្តីពី ការ
អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃ

ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអាហ្សង់ទីនស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូឡាគីស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បាន៖



-អនុញ្ញាតឱ្យកញ្ញា Agathe Dumont កម្មសិក្សាការីជនជាតិបារាំង កំពុងធ្វើកម្មសិក្សានៅការិយាល័យហ្វ្រង់កូហ្វូនី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលជួបសំដែងការគួរសមនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលទទួលភ្ញៀវគណៈកម្មការទី៧ព្រឹទ្ធសភា។



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០១៩ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



✽នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ **មាន សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-របាយការណ៍លទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំឆមាសទី១ ២-ទិសដៅសកម្មភាពការងារបន្ត ៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



-ផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដើម្បីពិភាក្សាលើ៖ ១-ពិភាក្សា និងឱ្យយោបល់លើពាក្យសុំរបស់ឯកឧត្តម **អ៊ិន លាងហ្វូរ** ចូលជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ២-បញ្ហាផ្សេងៗ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។



-ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុង (ក្រុមទី៥) ដើម្បីពិនិត្យសិក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត

និងផលិតផលប្រេងកាត ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លា-ដេស ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអាហ្វ់ហ្វេអ៊ីកេ ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃការវិនិយោគ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។



ជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដើម្បីថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដែលបានឧបត្ថម្ភក្នុងការជីក ស្តារស្រះទឹកជូនប្រជាពលរដ្ឋនៅភូមិភាគទី៥ ចំនួន១០កន្លែង រួមមាន ៖ ខេត្តកំពត៨កន្លែង ខេត្តតាកែវ១កន្លែង និងខេត្តកែប១កន្លែង នាសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



-អន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជ-រដ្ឋាភិបាលជីកនាំដោយឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

✽នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង



✽នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Bernadette Bolo Duthy តំណាងអង្គការ Habitat for Humanity ដើម្បីបន្តរៀបចំកម្មវិធីអនុវត្តគម្រោងលំនៅដ្ឋានជូនប្រជាពលរដ្ឋសហគមន៍ក្រីក្រ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៣ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន២ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន២ករណី និងទទួលលិខិតឆ្លើយតបអំពី ការដោះស្រាយពាក្យបណ្តឹងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១ករណី និងឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៥ករណី កំពុងពិនិត្យសិក្សាចំនួន១ករណី ព្រមទាំងបានទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការ ដើម្បីជូនជ្រាបចំនួន៥ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✽ នាថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅស្រុកចិត្របុរី ក្នុងខេត្តក្រចេះ។

✽ ឯកឧត្តម **ងា លេង្គ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងហូបនំបញ្ចកសាមគ្គី ជាមួយនឹងសមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ និងនគរបាលប៉ុស្តិ៍រដ្ឋបាល នៃសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទៀនស្តីពី ការអនុវត្តថវិកាថ្នាក់សង្កាត់ និងការផ្តល់សេវាសាធារណៈជូនប្រជាជន (គ.ក.ន.ក បញ្ហាទឹក អគ្គិសនី ការធ្វើអត្រានុកូលដ្ឋាន ភូមិ ឃុំមានសុវត្ថិភាព) ដើម្បីត្រៀមរៀបចំវេទិការវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងថ្នាក់ក្រោមជាតិ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងបានចុះពិនិត្យទីតាំងដឹកអណ្តូង និងពិនិត្យអគារសិក្សាចាស់ទ្រុឌទ្រោម នៅអនុវិទ្យាល័យទៀន ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំការងារជាមួយនឹងលោក **នុត**

ពុទ្ធជាត អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងសហការីស្តីពី ការអនុវត្តថវិកាថ្នាក់សង្កាត់ និងការផ្តល់សេវាសាធារណៈជូនប្រជាជន (គ.ក.ន.ក បញ្ហាទឹក អគ្គិសនី ការធ្វើអត្រានុកូលដ្ឋាន ភូមិឃុំ មានសុវត្ថិភាព) ដើម្បីត្រៀមរៀបចំវេទិការវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងថ្នាក់ក្រោមជាតិ នៅក្នុងរាជធានីភ្នំពេញ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ និងកុមារ កុមារី នៅភូមិឃុំ ឃុំបន្ទាយដែក ស្រុកតៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមជាមួយនឹងព្រះគ្រូចៅអធិការវត្តមហានាមស្ថារមលោក **វណ្ណ វិន** លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនស្ថារម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ប្រគល់លំនៅឋានថ្មីជូនដល់លោកយាយឧបាសកា **គឹម អ្នន** ដែលមានជន្មាយុ៩៣ឆ្នាំ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតផ្ទាល់ នៅឃុំរៀង ស្រុកសំរោងខេត្តតាកែវ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋព្រមទាំងចុះពិនិត្យមើលសកម្មភាពក្រុមការងារតភ្ជាប់ផ្លូវ ពីផ្លូវជាតិលេខ២ ប្រវែង១.០០០ម៉ែត្រ និងសាលាឆាន់វត្តមហានាមស្ថារម ដែលឯកឧត្តមបណ្ឌិត និងសប្បុរសជនចូលរួមសាងកាលពីឆ្នាំ១៩៩៧ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ ឯកឧត្តមបណ្ឌិតបានបញ្ជូនគ្រឿងចក្រមកជួសជុលផ្លូវនេះ និងរុះរើដំបូលសាលាឆាន់ចាស់ចេញប្រក់ដំបូលក្បឿងថ្មីជំនួសវិញ ឱ្យទាន់មុនរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ នៅវត្តមហានាមស្ថារម ឃុំរៀង ស្រុក-

សំរោង ខេត្តតាកែវ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធនានា និងសួរ បន្ថែមស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ទី៦ ខែមិថុនា ឆ្នាំ ២០១៩។

-ចុះពិនិត្យមើលកូនឈើទាល អង្កាញ់ និងនាងនួន ដែល ឯកឧត្តមបណ្ឌិត និងកម្មករបានដាំនៅតាមបណ្តោយផ្លូវ ហ៊ុនសែនកែវផុសជាបន្តបន្ទាប់ប្រមាណជាជាង១០.០០០ ដើម នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមដាំកូនក្រូចថ្លុងពូជថាប់ជ័យ និងពូជថងឌី ជាមួយ នឹងកម្មករ នៅលើផ្ទៃដីទំហំ៦ហិកតា ព្រមទាំងពិនិត្យប្រព័ន្ធ ធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភ្នំសែនដី ស្រុក- សំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យ និងជំរុញក្រុមការងារគ្រឿងចក្រ ខិតខំដឹកស្រះ- ទឹកថ្មីដែលមានទំហំ៤២.០០០ម៉ែត្រការ៉េ ជម្រៅ៧ម៉ែត្រ ដែលអាចរក្សាទឹកសម្រាប់ប្រើប្រាស់រដូវប្រាំងបានចំនួន ២៩៤.០០០ម៉ែត្រគូប ឱ្យរួចរាល់នៅបំណាច់ខែកក្កដាខាង មុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកជូនកម្មករ និង ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ នៅភ្នំសែនដី ស្រុកសំរោង- ទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

-ទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម JOSE DE VENECIA, JR អតីតប្រធានរដ្ឋសភាហ្វីលីពីន និងជា ប្រធាន ICAPP ដើម្បីរកឱកាសបណ្តាក់ទុនវិនិយោគលើ វិស័យកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងអញ្ជើញចុះ ពិនិត្យមើលចំការដូងប្រេង រោងចក្រកែច្នៃប្រេងដូង រោង- ចក្រផលិតចំណីសត្វ និងទំនប់ទឹកតាកឹង ព្រមទាំងរោងចក្រ ផលិតចំណីសត្វ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅឃុំកែវ- ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

-ទទួលបដិណ្ឌារកិច្ចគណៈប្រតិភូនៃស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកទស្សនកិច្ច សម្ព័ន្ធក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប និងធ្វើជាដៃគូអាជីវកម្មរវាង សម្ព័ន្ធក្រុមហ៊ុន ម៉ុង ឬទ្ធី ជាមួយនឹងសហគ្រាសវៀតណាម ព្រមទាំងចុះមើលសកម្មភាពចាប់ផ្តើមសាងសង់ផ្លូវល្បឿន- លឿនភ្នំពេញ-ខេត្តព្រះសីហនុ ចម្ការកៅស៊ូ រោងចក្រផលិត

កៅស៊ូក្រែប ការកែច្នៃដើមកៅស៊ូដែលកាត់ចេញពីផលបះ- ពាល់ផ្លូវល្បឿនលឿន ទំនប់ទឹកឯកឧត្តមបណ្ឌិត **ម៉ុង ឬទ្ធី** និងរោងចក្រផលិតចំណីសត្វ កសិដ្ឋានដំណាំបន្លែផ្លែឈើ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យខួបគម្រប់១០០ថ្ងៃសពលោក **ម៉ក់ មត** អាយុ៧៨ឆ្នាំ នៅភូមិត្រពាំងទ្រា ឃុំរៀង ស្រុក- សំរោង ខេត្តតាកែវ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យសពលោក **ឯក នុប** អាយុ៨៥ ឆ្នាំ នៅភូមិត្រពាំងទ្រា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

-រៀបចំពិធីជួបជុំពិសានបញ្ជាក់សាមគ្គី ជាមួយនឹងប្រជា- ជនចំនួន៣៥០នាក់ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ត- ព្រះសីហនុ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-រៀបចំពិធីជួបជុំពិសានបញ្ជាក់សាមគ្គី ជាមួយនឹងកម្មករ និងប្រជាពលរដ្ឋចំនួន១០០នាក់ នៅភ្នំសែនដី ស្រុកសំរោង- ទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីប្រកាស និងប្រគល់ភារកិច្ចជូនក្រុមការ- ងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម **សាយ សំរោង** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីបុណ្យសពលោក **ឈឹម លី** នៅផ្សារស្តួន ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

✽លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង ក្រុមប្រឹក្សាឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃ ទី២ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

✽នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និង ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើក ទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់- ចាម។

✽ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយ នឹង៖



-មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅសាលាខណ្ឌដង្កោ នាថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៩។



-គណៈគ្រប់គ្រងសាលា និងបានពិនិត្យអណ្តូងទឹក នៅ សាលាបឋមសិក្សាទ្រនំជ្រឹង និងបន្តជួបសំណេះសំណាល ជាមួយនឹងគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រៃមាស

នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។



-ក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានី- ភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។



✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ **មាន សំរាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាល និងពិសានបញ្ចុកសាមគ្គីជាមួយ នឹងសមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋ រស់នៅភូមិបឹងជ័រ ភូមិខ្នារ ភូមិឈើទាល ភូមិព្រៃទីង និង ភូមិគោករកា ឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

✽ឯកឧត្តម **ម៉ុង ម៉ុងនាង** ប្រធានគណៈកម្មការ ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងពិសានបញ្ចុកសាមគ្គីជាមួយ នឹងអាជ្ញាធរ និងប្រជាពលរដ្ឋសរុបចំនួន១.៥២១នាក់ ស្ថិត

នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីពិសាសំបញ្ចកសាមគ្គី ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត **ហ៊ុន ម៉ីន ហៀង** នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខស្ត្រីដែលទើបសម្រាលកូនចំនួន៥៦នាក់មកពី៩ភូមិ នៃឃុំគោកត្រប់ ព្រមទាំងបានដឹកនាំក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ និងក្រុមប្រឹក្សាឃុំគោកត្រប់ ចុះពិនិត្យការដ្ឋានជួសជុលនិងសាងសង់ផ្លូវមួយខ្សែ ដែលមានបណ្តោយ ១.០០៧ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។

✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តតាកែវ។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាល និងពិសាសំបញ្ចកសាមគ្គី នៅឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី៩

ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីប្រកាសក្រុមប្រឹក្សាស្រុកពាមជរ អាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវអភិបាលរងខេត្តព្រៃវែង នៅខេត្តព្រៃវែង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធី៖

-ប្រកាសក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រៃវែង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តអន្សោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសាសនិកឥស្លាម ក្នុងឱកាសស្រាយបួស ខែបុណ្យម៉ាវ៉ាឌុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាមហាស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

✽ឯកឧត្តម **ម៉ុល ឈឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិសាសំបញ្ចកសាមគ្គីជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តបាត់ដំបង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។



-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេស

បារាំង (AMH) ចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពល-
រដ្ឋឥតគិតថ្លៃ នៅសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។



✽នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង
លីម** ប្រធាន និងឯកឧត្តម **សត ណារី** សមាជិកនៃ
ក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបពិភាក្សា
ការងារជាមួយនឹងថ្នាក់ដឹកនាំខេត្តសៀមរាប ដឹកនាំដោយ
ឯកឧត្តម **អ៊ុន ហឿន** ប្រធានក្រុមប្រឹក្សាខេត្តស្តីពី ការ
ជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាលការងារអត្រា-
នុកូលដ្ឋាន និងការអនុវត្តគោលនយោបាយភូមិ ឃុំ មាន
សុវត្ថិភាព នៅសាលប្រជុំសាលាខេត្តសៀមរាប។

✽នាថ្ងៃទី២ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម
ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា
បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា-
ឃុំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អោយ
ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ
ជាអធិបតីភាពក្នុងពិធីពិសាសំបញ្ចុកសាមគ្គី នៅឃុំកណ្តាល
ស្រុកបទុមសាគរ ខេត្តកោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងប្រធានភូមិទាំង១៣ និង

ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដើម្បីត្រួត
ពិនិត្យការងារប្រចាំខែ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌ-
ទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ
២០១៩។

-ចុះពិនិត្យការរៀបចំស្រះស្តុកទឹក និងទីតាំងស្ថានដាំបន្លែ
នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី-
ភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹក
ល្អក់ទី២ និងប្រធានភូមិទាំង១៣ ព្រមទាំងពិសាសំបញ្ចុក
សាមគ្គី នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានី-
ភ្នំពេញ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។

-ជួបពិភាក្សាការងារជាមួយនឹងគណៈអភិបាល និងក្រុម-
ប្រឹក្សាខណ្ឌដង្កោ ដើម្បីស្តាប់របាយការណ៍ការងារ និង
ពិភាក្សាជ្រើសរើសកន្លែងរៀបចំវេទិកាភូមិភាគ១ នាថ្ងៃទី
២០ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាខណ្ឌទួល-
គោក និងសង្កាត់ទាំង១០ ដើម្បីត្រួតពិនិត្យលទ្ធផលការ
ងារខែមិថុនា និងលើកទិសដៅខែកក្កដា នៅសាលាខណ្ឌ-
ទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ
២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់
ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បន្តដោះស្រាយការ



ខ្វះទឹកប្រើប្រាស់នៅមូលដ្ឋាន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការ ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិសោធន៍បញ្ជាក់សាមគ្គីជាមួយ នឹងថ្នាក់ដឹកនាំភូមិ ឃុំ និងប្រជាពលរដ្ឋ សរុបចំនួន១៧០ នាក់ ព្រមទាំងចុះសួរសុខទុក្ខលោកតា **ណាម អូន** អាយុ ៨៦ឆ្នាំ ជាមន្ត្រីឃុំចូលនិវត្តន៍ នៅឃុំស្វាយចចិប ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោកស្រី **នាម ឃឹម** ជាសមាជិកាក្រុមប្រឹក្សាឃុំអមលាំង នៅឃុំ- អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩។

✽នាថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បាន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពល- រដ្ឋ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

✽នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែប្រូ និងសម្ពោធសមិទ្ធផល នានាក្នុងវត្តហ្លួវផែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម **ស ខេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅភូមិកណ្តាល ឃុំគោកឃ្មុំ ស្រុកថ្មគោល ក្នុងខេត្តបាត់ដំបង។



✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ **គង សៅវ៉ែង** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បាន អញ្ជើញរៀបចំពិធីជួបជុំពិសោធន៍បញ្ជាក់សាមគ្គី ជាមួយនឹង ក្រុមប្រឹក្សាឃុំ ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ២២៥នាក់ នៅឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។



✽នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ **គង សៅវ៉ែង** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និង ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងព្រះចៅអធិការ វត្ត ថ្នាក់ដឹកនាំស្រុកបន្ទាយមាស ក្រុមប្រឹក្សាឃុំស្តេចគង់ ខាងត្បូង ដើម្បីត្រៀមលក្ខណៈរៀបចំពិធីសំណេះសំណាល ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើ- ប្រាស់ស្រះទឹក នៅភូមិសង្កែដូច ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិសោធន៍បញ្ជាក់សាមគ្គីជាមួយ នឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅ សាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីពិសោធន៍បញ្ជាក់សាមគ្គី ក្រោមអធិបតី- ភាពឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅបរិ- វេណស្ថានមានជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូល- ដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោ- បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយនឹងបងប្អូនគ្រួសារអតីតយុទ្ធជន និងពិធីប្រគល់ផ្ទះចំនួន៨០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជននៅតំបន់ការ៉េ២ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ នៅឃុំប៉ោយបាញ់ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែ

ឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម និងពិសានិបញ្ចកសាមគ្គី នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែជាមួយនឹងថ្នាក់ដឹកនាំនៅក្រុងស្វាយរៀង ព្រមទាំងចូលរួមពិសានិបញ្ចកសាមគ្គីនៅស្រុកស្វាយជ្រំ ក្រុងបាវិត ខេត្តស្វាយរៀង។

✽លោកជំទាវ **ម៉ុង សណ្តាន់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាល និងពិសានិបញ្ចកសាមគ្គីភាពជាមួយនឹងប្រជាពលរដ្ឋចំនួន១៥០នាក់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំការងារកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម អាណត្តិទី៣ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

-ឈ្វេងយល់ និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់សៀន តំណាងភូមិ លោកគ្រូអ្នកត្រកូងវិទ្យាល័យទៀន ព្រមទាំងពិនិត្យទីតាំងអណ្តូងស្តុប នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យកាន់អង្គ និងសម្ពោធល្អងសមិទ្ធា



ផលនានា នៅវត្តពោធិ៍គយា ហៅវត្តវិហារខ្ពស់ ក្រោមអធិបតីភាពឯកឧត្តម **ជា សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅភូមិវិហារខ្ពស់ សង្កាត់ស្ទឹង ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីវត្តសមោសរអបអរសាទរឧបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមអធិបតីភាពឯកឧត្តម **យ៉ែម សែនី** ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម **ហ៊ុន ណេង** ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គីជាមួយនឹងអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋចំនួន៣៦៦នាក់ នៅក្នុងបរិវេណវត្តក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។



-ចូលរួមជាភិក្ខុយសក្កងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរា-
ចរណ៍លើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច
ក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរា-
ចរណ៍ផ្លូវគោក នៅស្រុកពញាឮក្រក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១១
ខែមិថុនា ឆ្នាំ២០១៩។

✽ឯកឧត្តម **ដូង ចន់** សមាជិកគណៈកម្មការទី១
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាក្រុង ស្រុក
ព្រមទាំងជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពល-
រដ្ឋ នៅស្រុកមណ្ឌលសីមា និងស្រុកដងទង់ ខេត្តកោះកុង
នាថ្ងៃទី៨ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាក្រុង ស្រុក
ព្រមទាំងជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពល-
រដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី១៥-១៦
ខែមិថុនា ឆ្នាំ២០១៩។



✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម **ជឹម
នាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមក្នុងពិធីផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្នភាពកម្ពុជា
ព្រមទាំងពិសានំបញ្ចុកសាមគ្គី នៅស្រុកជើងព្រៃ ខេត្ត
កំពង់ចាម។

✽នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ជឹម
នាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម
ច្រើន គឹមស្រីវ៉ាន សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញ
ចុះធ្វើពិធីសាសនាប្រគល់អគារសិក្សាមួយខ្នង ជូនវិទ្យា-
ល័យជីហែរ ស្រុកកោះសុទិន ខេត្តកំពង់ចាម និងបានចុះ
ពិនិត្យការសាងសង់អគារសិក្សាមួយខ្នង មានប្រាំបន្ទប់

ដែលជាអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា នៅឃុំ
កោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។

✽នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ប្រឹទ្ធ
គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងទិវាកាកបាទក្រហម ក្រោមអធិបតីភាព
ឯកឧត្តម **យ៉ឹម នែលី** ឧបនាយករដ្ឋមន្ត្រី នៅខេត្តកំពង់-
ចាម។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣
ព្រឹទ្ធសភា បានអញ្ជើញ៖

-គោរពវិញ្ញាណក្ខន្ធសពបងប្អូនប្រជាពលរដ្ឋ នៅភូមិ
ម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១
ទី២ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីជួបជុំពិសានបញ្ចកសាមគ្គីជាមួយនឹង
ប្រជាពលរដ្ឋ នៅភូមិស្រែត្រពាំងស្មាច់ សង្កាត់ត្រើយកោះ
ក្រុងកំពត នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ
សាសនិកឥស្លាម និងគ្រូបង្រៀនខ្មែរឥស្លាម ព្រមទាំងថ្នាក់
ដឹកនាំតាមវិហារសរុបចំនួន១២៥នាក់ស្តីពី តួនាទី ភារកិច្ច
បញ្ហាប្រឈម និងដំណោះស្រាយនានា នៅភូមិកំពង់កែស
ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១០ ខែ
មិថុនា ឆ្នាំ២០១៩។



✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **សត
ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ
ជួបសំណេះសំណាល និងពិសានបញ្ចកសាមគ្គីជាមួយនឹង
សមាជិកក្រុមប្រឹក្សា និងប្រជាពលរដ្ឋ នៅឃុំគោកដូង ស្រុក
អង្គរជុំ ខេត្តសៀមរាប។

✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **មួន ម៉ឺន**
សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួប

សំណេះសំណាល និងពិសានបញ្ចកសាមគ្គីជាមួយនឹង
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ នៃខេត្តរតនគិរី។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្ម-
ការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងពិធីពិសានបញ្ចកសាមគ្គី នៅវត្ត
ចាន់សេរី ភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមិថុនា និង
លើកទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិ-
បតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋ-
សភា នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយ ខេត្ត
កំពង់ធំ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភា បានអញ្ជើញ៖



-ចុះពិនិត្យការសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់
មាន១៨បន្ទប់ និងទីចាត់ការ១ខ្នង នៅវិទ្យាល័យសំឡូត
ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

-ចុះត្រួតពិនិត្យ និងគាំទ្រយុទ្ធសាស្ត្រចតុកោណដំណាក់
កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្រុកសំឡូត ខេត្ត
បាត់ដំបង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីពិសានបញ្ចកសាមគ្គី នៅឃុំតាសាញ
ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

✽នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ស្រី មេន**
សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួប
សំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ
ដើម្បីឈ្វេងយល់អំពី បញ្ហាប្រឈម ដំណោះស្រាយ និង
ស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ នៅឃុំសឹង្ហ ស្រុកសំរោង
ខេត្តតាកែវ។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលជូនពរសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ក្នុងឱកាសនៃពិធីបុណ្យចម្រើនជន្មាយុគម្រប់៨៥ឆ្នាំឈានចូល៨៦ឆ្នាំ នៅភូមិគ្រឹះសម្តេច ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមឧបត្ថម្ភថវិកាសាងសង់ឧបដ្ឋានសាលាវត្តអង្គក្រៅស្ថិតក្នុងភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និងពិនិត្យមើលការដឹកស្រះទឹកទី១០ នៅវត្តទេពប្រណម្យ ភូមិភ្នំលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គី នៅស្រុកដំណាក់ចង្កើរ និងក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រមទាំងបើកវគ្គបំប៉នថ្នាក់ទី១២ សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។



✽នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ

ជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គីជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គីជាមួយនឹងអាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋស្រុកអង្គធំ ខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅការងារបន្ត របស់ស្រុកអង្គធំ នៅស្រុកអង្គធំ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំយកទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះឥន្ទកោសី និងវត្តព្រះឥន្ទកោសា ស្ថិតក្នុងភូមិទ្រាំសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសពឯកឧត្តម **ចៅ សែន** សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

-ចុះត្រួតពិនិត្យការងារទាក់ទងនឹងការរៀបចំពិធីពិសានំបញ្ចុកសាមគ្គីតាមឃុំទាំង៩ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

-ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គីជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥៦ នាក់ នៅវិទ្យាល័យតាអី ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ



✽ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន១៨រូប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពី “ការឈ្វេងយល់អំពី សេចក្តីព្រាងច្បាប់ស្តីពី ការ គ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត” ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញ្ញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

✽ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន១១រូប បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ ខួបគម្រប់៤ឆ្នាំ និងគម្រប់១០ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាពញ្ញាពោធិសាស **ជា ស៊ីម** និងលោកជំទាវ **ញ៉ែង សឿន ជា ស៊ីម** នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។



✽ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន១៩រូប បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី ភាពជាអ្នកដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់

និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពី “ការត្រួតពិនិត្យផលិត- ផលថ្នាំជក់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាពញ្ញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។



✽ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូ គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ សួរសុខទុក្ខលោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្ម- ការទី២ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅ គេហដ្ឋានរបស់លោកជំទាវ។



✽ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញ ដឹកនាំគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨

សួរសុខទុក្ខឯកឧត្តម **ស៊ីយ កែវ** សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅ គេហដ្ឋាន ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



✽នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ជ័យ ជេន្ទ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ សួរសុខទុក្ខលោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្ម- ការទី២ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅ មន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។



✽នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការកំណត់គម្រោងអាទិភាព សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម **សាយ សំអេង** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅ ទីស្តីការក្រសួងបរិស្ថាន។

✽នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ សមាជិក សមា-

ជិកាព្រឹទ្ធសភាចំនួន៥រូប បានអញ្ជើញចូលរួមជាភិក្ខុយស ក្នុងទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១២ ក្រោមអធិបតី- ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅសាលមហាស្រពកោះពេជ្រ។

✽នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធាន និងឯកឧត្តម **អ៊ុក គង់** សមាជិក គណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ- សំណាល និងសួរសុខទុក្ខឯកឧត្តម **ស្រី បេន** សមាជិក គណៈកម្មការទី៦ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាល ជំងឺ នៅមន្ទីរពេទ្យខេមរាបុត្រ រាជធានីភ្នំពេញ។

✽លោកជំទាវ **មាន សំអេង** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាភិក្ខុយសក្នុងពិធីមិទ្ធិញ្ញអបអរសាទរខួបលើក ទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៨ ទិវា ពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារ កម្ពុជាឆ្នាំ២០១៩ នៅសាលមហាស្រព និងពិព័រណ៍កោះ- ពេជ្រ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។



-ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម **ពៅ សាមី** សមាជិករដ្ឋសភា នៅគេហដ្ឋាន សព រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

✽ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** អនុប្រធាន ឯកឧត្តម **អន ស៊ី** លេខាធិការគណៈ- កម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិក



គណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ
លោកជំទាវ **ស៊ីង ស៊ីយុត** សមាជិកក្រុមសមាជិកព្រឹទ្ធ-
សភាប្រចាំភូមិភាគទី៤ ដែលកំពុងសម្រាកព្យាបាលជំងឺ
នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ។

✽នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធាន និងលោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមក្នុងកិច្ចប្រជុំរាយការណ៍អំពី លទ្ធផលនៃការអនុវត្ត
នាពេលកន្លងមក និងផែនការអនុវត្តនាពេលអនាគតរបស់
គណៈកម្មាធិការជាតិ សម្រាប់សម្របសម្រួលការងារសហ-
ប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម
(CLV) នៅសាលបាយ័ន វិមានរដ្ឋសភា។

✽នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធាន ឯកឧត្តម **នាយ វណ្ណា** លេខា-
ធិការ លោកជំទាវ **ឃួន ឃុនឌី** សមាជិក និងលោកជំទាវ
ជា ច័ន្ទទេវី សមាជិក នៃគណៈកម្មការទី៥ព្រឹទ្ធសភា
បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរទិវាជាតិ
សហភាពសហព័ន្ធរុស្ស៊ី នៅសណ្ឋាគារ The Great Duke
ភ្នំពេញ។

✽នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានឧបត្ថម្ភ
កងចំនួន១០គ្រឿង ដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

✽នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមពិសាអាហារសាមគ្គី នៅគេហដ្ឋានឯកឧត្តម
ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំកម្ពុជា។

✽នាថ្ងៃទី១៤ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨
និងលោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការ
ទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួម
កិច្ចប្រជុំកំពូល “Women Political Leader 2019” នៅទីក្រុង
ភូក្យ ប្រទេសជប៉ុន នាវិមានរដ្ឋសភា។



✽នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **សត ណារឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ
ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តម
សេនីយ៍ **ជូន ហាក់** អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
នៅគេហដ្ឋានសព ស្ថិតក្នុងបុរីអំរីគីដេ សង្កាត់អូរបែកក្អម
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេសកកម្មក្រៅប្រទេស

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១០ របស់ក្រុមអ្នកនយោបាយអាយប៉ា (10-AIPA Caucus) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចពិភាក្សាទល់មុខគ្នារវាងអន្តរសភាអាស៊ាន (AIPA) និងអាស៊ាន (ASEAN-AIPA Interface Meeting) នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖



-បំពេញទស្សនកិច្ចសិក្សាល្វេងយល់អំពី វិស័យកសិកម្ម និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ នៅរដ្ឋធានីប៉េកាំង និងខេត្តហៃណាន ប្រទេសចិន ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។



-បំពេញទស្សនកិច្ចការងារនៅខេត្តសាម៉ាឡីន ប្រទេសចិន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីសិក្សាល្វេងយល់អំពី វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យវិនិយោគអចលនទ្រព្យតាមបែបទំនើប ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។



✽ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាអន្តរក្រសួងឆ្នាំ២០១៩ សម្រាប់សមាជិកសភាមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។



✽ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទមូស្លីមអន្តរជាតិស្តីពី ការចូលរួមសាមគ្គី នៅទីក្រុងMakkah ប្រទេសអារ៉ាប់សាអូឌីត។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំ
ខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០១៩**



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែឧសភា

នាព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ អគ្គ-
លេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុប
លទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារ
សម្រាប់ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម
អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលា
ខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួម
ពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធស-
ភាចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គ-
លេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពី ព្រឹត្តិ-
ការណ៍អន្តរជាតិ តំបន់ និងជាតិ ព្រមទាំងធ្វើការបូកសរុប
លទ្ធផលការងារ ដោយវាយតម្លៃថា នាខែឧសភានេះ អគ្គ-
លេខាធិការដ្ឋានព្រឹទ្ធសភា បានចូលរួមអបអរព្រះរាជពិធី
បុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរម-
នាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណា-
ចក្រកម្ពុជា ព្រមទាំងពិធីបុណ្យជាតិផ្សេងៗទៀត និងរៀបចំ
ចាត់ចែងការងារជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាបាន
យ៉ាងល្អប្រសើរ។ ចំពោះមុខងារតំណាង បានដឹកនាំក្រុមគ្រូ-

ពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ
ចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពីសុខុមាលភាព ដោះស្រាយ
បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានប្រសាសន៍បន្តថា សម្រាប់មុខងារអភិវឌ្ឍ
ស្ថាប័ន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រកាន់យកនូវ
យុទ្ធសាស្ត្រទន់ភ្លន់ ដើម្បីគាំទ្រមន្ត្រីរាជការដែលមានការ-
កិច្ចខុសប្លែកគ្នាឱ្យចេះចែករំលែកបទពិសោធន៍ការងារគ្នា
ទៅវិញទៅមក។ លើកទឹកចិត្ត ជំរុញតុល្យភាព នៃជីវិត
ការងារឱ្យបានសមស្របសម្រាប់មន្ត្រីរាជការទទួលខុស
ត្រូវតាមវិស័យនានា ធានាការគ្រប់គ្រងការងារប្រព្រឹត្តទៅ
ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាន-
ព្រឹទ្ធសភាបានពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរឡើង
ជាលំដាប់ជាមួយនឹងដៃគូអន្តរជាតិ ដែលកំពុងមានស្រាប់
និងខិតខំពង្រីកវិសាលភាពនៃទំនាក់ទំនងជាមួយនឹងអន្តរ-
ជាតិទាំងក្នុងកម្រិតតំបន់ និងក្នុងសកលលោកថែមទៀត
ដើម្បីបង្កើនជំនឿទុកចិត្តឱ្យបានខ្ពស់ពីសំណាក់ដៃគូទាំង-
អស់របស់ព្រឹទ្ធសភា។ ជាមួយគ្នានេះ ការមកដល់នៃជំនួយ
ចិននឹងបង្កើនលទ្ធភាព និងមធ្យោបាយការងារថ្មីៗសម្រាប់
ស្ថាប័នទាំងមូល។ សមាជិកព្រឹទ្ធសភាបានចាប់ផ្តើមប្រើ-
ប្រាស់ iPad និងបង្កើតបាននូវទស្សនវិស័យការងារថ្មីៗ
ផងដែរ។

ក្រៅពីនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបាន
ណែនាំឱ្យគ្រប់អង្គភាពចំណុះទាំងអស់ត្រូវត្រៀមផ្តល់សេវា
ទាំងឡាយ ដើម្បីទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា
ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

(អត្ថបទ៖ លោក ស្វង បញ្ញា រូបភាព៖ លោក គង់ យ៉ារីន)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោម អធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើ៖ ១-ពិនិត្យពិភាក្សាផែន- ការសកម្មភាពរួមដំណាក់កាលទី៣ CAP3-2022 ២-ផែនការ សកម្មភាពលម្អិតMAP3-2020 និង៣-សូចនាករសមិទ្ធកម្ម គន្លឹះ KPI2020 ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការបែងចែក និងប្រើប្រាស់ ឥណទានចំណាយស្តីពី ឧបត្ថម្ភធន ដោយមានការចូលរួម ពីអគ្គនាយកទាំងបី និងអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំ ពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិប- តីភាពក្នុងកិច្ចប្រជុំស្តីពី ពិនិត្យ និងពិភាក្សាលើគម្រោង ថវិការបស់ព្រឹទ្ធសភាប្រចាំឆ្នាំ២០២០ និងបញ្ហាផ្សេងៗ នៅ សាលពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិប- តីភាពក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យលើសេចក្តីព្រាងកម្មវិធី វគ្គបណ្តុះបណ្តាលបឋមសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងផែនការប្រតិបត្តិប្រចាំ ឆ្នាំ២០១៩ នៃក្របខ័ណ្ឌយុទ្ធសាស្ត្របច្ចុប្បន្នកម្ម(២០១៨- ២០២៤) នៅសាលពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំកម្មវិធីបណ្តុះ- បណ្តាលបឋមសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី នៃអគ្គ- លេខាធិការដ្ឋានព្រឹទ្ធសភានាពេលខាងមុខ នៅសាល ពិសេស វិមានព្រឹទ្ធសភា។



